



GC LIFE



GC

អនាគតបុត្រជីវិត



INSURANCE



តើអ្វីទៅជា GC អនាគតបុត្រធីតា?

GC អនាគតបុត្រធីតា គឺជាគម្រោងធានារ៉ាប់រងដែលផ្តល់នូវការធានាដល់បុត្រធីតារបស់លោកអ្នក ជាមួយនឹងការចងចាំផែនការហិរញ្ញវត្ថុយ៉ាងពិសេសដើម្បីត្រៀមសម្រាប់ការសិក្សារបស់ពួកគាត់នាពេលអនាគត។

តើអ្នកណាអាចទទួលបានការធានាពីគម្រោងមួយនេះ?

កុមារដែលមានអាយុចាប់ពី 1ឆ្នាំ ដល់ 15ឆ្នាំ។

ហេតុអ្វីបានជាចាំបាច់ជ្រើសរើស GC អនាគតបុត្រធីតា?

GC អនាគតបុត្រធីតាផ្តល់នូវការការពារ និងអត្ថប្រយោជន៍សម្រាប់ការសិក្សាដល់បុត្រធីតារបស់លោកអ្នកចាប់ពីថ្នាក់អនុវិទ្យាល័យរហូតដល់ថ្នាក់ឧត្តមសិក្សា ដោយធានាថាបុត្រធីតារបស់លោកអ្នកនឹងទទួលបានការសិក្សាដ៏ល្អប្រសើរ។ លើសពីនេះទៅទៀត លោកអ្នកក៏អាចបន្ថែមនូវអត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងដើម្បីធានាបានថាប្រសិនបើមានគ្រោះ

អកុសលណាមួយ កើតឡើងចំពោះលោកអ្នក នោះបុព្វលាភដែលត្រូវបង់នាពេលអនាគតនឹងមិនក្លាយជាបន្ទុករបស់បុត្រធីតាលោកអ្នកឡើយ ដោយក្រុមហ៊ុន GC Life នឹងរ៉ាប់រងជំនួសនូវការបង់បុព្វលាភទាំងនោះ ហើយបុត្រធីតារបស់លោកអ្នកនឹងនៅតែអាចទទួលបាននូវអត្ថប្រយោជន៍ដែលគាត់ត្រូវទទួលបានដដែល។

កម្មវត្ថុនៃការធានារ៉ាប់រង

អាយុជីវិតនៃអ្នកត្រូវបានធានារ៉ាប់រង។



លក្ខណៈនៃផលិតផល

អាយុចាប់ផ្ដើមធានា	1ឆ្នាំ - 15ឆ្នាំ
រយៈពេលធានារ៉ាប់រង	រហូតដល់អ្នកត្រូវបានធានារ៉ាប់រង (បុត្រជីតាលោកអ្នក) អាយុ 22ឆ្នាំ
រយៈពេលបង់បុព្វលាភ	រហូតដល់អ្នកត្រូវបានធានារ៉ាប់រង (បុត្រជីតាលោកអ្នក) អាយុ 18ឆ្នាំ
ទឹកប្រាក់ត្រូវបានធានា	\$10,000 ដល់ \$50,000

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំត្រីមាស ប្រចាំខែ
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារសាច់ប្រាក់ មូលប្បទានបត្រ
ការបំពាន	បន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងលើកទី ១ (មួយ) ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់នៅកាលបរិច្ឆេទដល់កាលកំណត់បង់នឹងត្រូវបានចាត់ទុកជាការបំពានលក្ខខណ្ឌបង់បុព្វលាភធានារ៉ាប់រង។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់បន្ទាប់ពីរយៈពេលអនុគ្រោះ (30ថ្ងៃ) ដល់កាលកំណត់ បណ្ណសន្យារ៉ាប់រងនឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ ហើយបណ្ណសន្យារ៉ាប់រងនេះនឹងមិនមានសុពលភាពក្នុងអំឡុងពេលនៃការផ្អាកសុពលភាពនេះឡើយ។

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះផ្តល់នូវ៖

- ការការពារលើមរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាព។
- អត្ថប្រយោជន៍នៅរស់រានមានជីវិត នៅខួបនៃបណ្ណសន្យារ៉ាប់រងដែលអាចទទួលបានអត្ថប្រយោជន៍នោះ។

អត្ថប្រយោជន៍ធានារ៉ាប់រង

អត្ថប្រយោជន៍នៅរស់រានមានជីវិត	% នៃទឹកប្រាក់ត្រូវបានធានាដូចបង្ហាញក្នុងតារាងខាងក្រោម
សំណងមរណភាព	100% នៃទឹកប្រាក់ត្រូវបានធានានឹងត្រូវផ្តល់ជូន ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព*
សំណងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍	100% នៃទឹកប្រាក់ត្រូវបានធានានឹងត្រូវផ្តល់ជូន ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍*

***ករណីកុមារអាយុក្រោម៤ឆ្នាំជាអ្នកត្រូវបានធានារ៉ាប់រង សំណងធានារ៉ាប់រងនឹងត្រូវផ្តល់ដោយផ្អែកទៅតាមខ និងលក្ខខណ្ឌធានារ៉ាប់រង។**

អាយុរបស់អ្នកត្រូវបាន ធានារ៉ាប់រង (អាយុបុត្រធីតាលោកអ្នក)	អាយុនៅពេលចាប់ផ្តើមធានា		
	1-10	11-13	14-15
1-11	-	-	-
12	15%	-	-
13	-	-	-
14	-	-	-
15	15%	15%	-
16	-	-	-
17	-	-	-
18	20%	20%	20%
19	15%	15%	15%
20	15%	15%	15%
21	15%	15%	15%
22	15%	15%	15%

ទទួលបានការការពារកាន់តែប្រសើរដោយ
បន្ថែមនូវអត្ថប្រយោជន៍ខាងក្រោម៖



អត្ថប្រយោជន៍លើការព្យាបាលជំងឺធ្ងន់ធ្ងរសម្រាប់កុមារ



អត្ថប្រយោជន៍បន្ថែមការការពារ



អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រង



ការបង្ហាញអំពី អត្ថប្រយោជន៍ធានារ៉ាប់រង


ឧទាហរណ៍៖ លោក វិចិត្រមានអាយុ 30ឆ្នាំ និងអ្នកស្រី ពិសីមានអាយុ 25ឆ្នាំ។ ពួកគាត់បានជាវនូវផលិតផល GC អនាគតបុត្រធីតាកញ្ចប់ \$10,000 ដើម្បីរៀបចំផែនការអនាគតសម្រាប់កូនប្រុសរបស់ពួកគាត់ តុលា ដែលមានអាយុ 3ឆ្នាំ។ បន្ថែមពីលើនេះ ពួកគាត់ក៏បានបន្ថែមនូវអត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រង (ជម្រើសទី៣) សម្រាប់ពួកគាត់ទាំងពីរនាក់ផងដែរ។

បុព្វលាភប្រចាំឆ្នាំសរុបដែលត្រូវបង់គឺ \$718.70 ផលិតផល GC អនាគតបុត្រធីតា = \$675.90 + អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងសម្រាប់លោកវិចិត្រ = \$27.20 អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រងសម្រាប់អ្នកស្រីពិសី = \$15.60)


សេណារីយ៉ូទី១: ករណីលោកវិចិត្រ អ្នកស្រី ពិសី និងតុលា នៅរស់រានរហូតដល់បណ្ណសន្យារ៉ាប់រងដល់កាលកំណត់។



សេណារីយ៉ូទី២: ករណីលោក វិចិត្រ និងអ្នកស្រី ពិសី ជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលតុលាមានអាយុ៥ឆ្នាំ។ ជាអកុសល លោកវិចិត្របានទទួលមរណភាពនៅក្នុងហេតុការណ៍នោះ បន្ទាប់ទុកឲ្យអ្នកស្រី ពិសី នៅមើលថែទាំតុលាតែម្នាក់ឯង។



សេណារីយ៉ូទី៣: ករណីតុលាជួបគ្រោះអកុសលបណ្តាលឲ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នៅអាយុ ២០ឆ្នាំ។



១. មរណភាព

ពុំមានសំណងមរណភាពនឹងត្រូវផ្តល់ជូននោះទេ ប្រសិនបើមរណភាពរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវបានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- ១) ការធ្វើអត្តឃាតក្នុងរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ។
- ២) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
- ៣) រីកសហីរ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងរីកសហីរ (HIV) ដែលរួមមានទាំងជំងឺអេដស៍ និង/ឬការបំប្លែង ការរីករាលដាល ឬការប្រែប្រួលនៃមេរោគអេដស៍។
- ៤) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លេចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬរោគសញ្ញាផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុនមិនធានាលើការបាត់បង់ ឬពិការភាពដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោលទាំងស្រុង ឬ ដោយផ្នែកដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- ១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- ២) ការឆ្លងរីកសហីរ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- ៣) សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើរដ្ឋប្រហារ ការកើនឡើងប្រជាប្រិយភាពប្រឆាំងនឹងរដ្ឋាភិបាលនិងអំពើហិង្សា។
- ៤) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- ៥) ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសលើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើការជាប្រចាំ និងទៀងទាត់តាមកាលវិភាគ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។
- ៦) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្ត ចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- ៧) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទដែលបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។ ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថាជាជំងឺដែលអ្នកត្រូវបានធានារ៉ាប់រងបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសមកកាន់ក្រុមហ៊ុននិងទទួលយកដោយក្រុមហ៊ុន។ អ្នកត្រូវបានធានារ៉ាប់រងអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖
 - ១) អ្នកត្រូវបានធានារ៉ាប់រងបានទទួល ឬកំពុងទទួលការព្យាបាល
 - ២) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ
 - ៣) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
 - ៤) រក្ខមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។
- ៨) អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។
- ៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតធ្វើត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។

ចំណាំ៖

ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នា
ដោយសង្ខេប។

សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង
រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា
និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា
សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។

ទំនាក់ទំនងមកកាន់យើងខ្ញុំ



023-989-218 / 098-989-218



service@gc-life.com.kh



www.gc-life.com.kh



វ៉ៃនផាក ផ្ទះលេខ A១២ ផ្លូវR៨
ភូមិ ១ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ